

គោលបំណងរបស់ PACS

សេវាកម្មផ្តល់ឱវាទដល់ជនជាតិអាស៊ី ប៉ាស៊ីហ្វិក

ទីស្នាក់ការយើងខ្ញុំជួយធ្វើឲ្យជីវិតកុមារ និងក្រុមគ្រួសារជាច្រើន មានការរីកចម្រើន តាម រយៈការផ្តល់ឱវាទ តាមវិធីចិត្តសាស្ត្រ ដោយយកចិត្តទុកដាក់ ។ យើងខ្ញុំផ្តល់ជំនួយទាំង ឡាយដោយយកចិត្តទុកដាក់ជាទីបំផុត ទៅលើផ្នែកវប្បធម៌ និងភាសា ជាមួយនឹងជំនាញការងារជនអន្តរជាតិដែលមកពីអាស៊ី និងកោះប៉ាស៊ីហ្វិក ។ PACS គឺជាទីស្នាក់ការ មួយដែលមិនគិតអំពីប្រាក់ចំណេញទេ 501 (C) (3) ។

បច្ចុប្បន្ននេះ អ្នកដែលទទួលបានជំនួយពីកន្លែងយើងខ្ញុំ ៦០% គឺជាជនជាតិអាស៊ីប៉ាស៊ីហ្វិក និង ៤០% ទៀត គឺជនជាតិឡាទីណូ, និងអាមេរិកាំងស្បែកខ្មៅ និងស្បែកស ។ អ្នកដែលទទួលបានជំនួយពីកន្លែងយើងខ្ញុំភាគច្រើនគឺជាជនភៀសខ្លួន ឬជនអន្តរជាតិដែលបានរងទុក្ខវេទនាយ៉ាងខ្លាំង មុននឹងមកដល់ប្រទេសនេះ ។

ប្រជាជន API គឺកើតមកពីការរួមផ្តុំនៃ ៤ ជនជាតិ ដែលនិយាយ ២៤ ភាសាផ្សេងៗគ្នា ។ ប្រជាជន API ភាគច្រើនគឺជាជនជាតិឥណ្ឌា, បង់ក្លាដេស, ខ្មែរ, ចិន, ហ្វីលីពីន, ហ្គា, ម៉ុង, ប៉ាគីស្ថាន, សាម៉ូន, ស្រីលង្កា, ថៃ, ចុងហ្គាន់, និងវៀតណាម ។

“តាំងពីខ្ញុំចាប់ផ្តើមទទួលបានការផ្តល់ឱវាទតាមវិធីចិត្តសាស្ត្រមក ជីវិតរបស់ខ្ញុំមានការប្រែប្រួលជាច្រើន ។ ខ្ញុំបានរៀនអំពីរបៀបទប់នឹងកំហឹងរបស់ខ្ញុំ ។ ខ្ញុំមានភាពអំណត់ជាងមុនជាមួយកូនរបស់ខ្ញុំ ហើយខ្ញុំមិនចាំបាច់ប្រដៅកូនដោយការវាយដំទៅទៀតទេ ។ ខ្ញុំក៏មានអារម្មណ៍ស្ងប់ស្ងាត់ជាងមុនច្រើន ពីព្រោះខ្ញុំបានរៀនអំពីរបៀបរៀបចំ និងគ្រោងទុកជាមុន ។ ខ្ញុំបានស្រកទម្ងន់ ៧៩ ផោន ហើយមានអារម្មណ៍ល្អចំពោះខ្លួនឯង ។”

—អ្នកទទួលបានជំនួយស្រី អាយុជាង ៣០ ឆ្នាំ

ជំនួយទាំងឡាយ គឺជួយដោយអ្នកជំនាញ ការ និងរក្សាការសម្ងាត់យ៉ាងត្រឹមត្រូវ

ទីស្នាក់ការ PACS មានជំនួយដែលមានគុណភាពខ្ពស់ខាងផ្នែកចិត្តសាស្ត្រ និងសង្គមសាស្ត្រ សម្រាប់ផ្តល់ជូនដល់គ្រួសារ និងបុគ្គលម្នាក់ៗ ដោយភាពសុខសាន្ត យកចិត្តទុកដាក់ និងរក្សាការសម្ងាត់ជាទីបំផុត ។ បុគ្គលិកយើងខ្ញុំមានការហ្វឹកហ្វឺនយ៉ាងត្រឹមត្រូវ ហើយថែមទាំងមានការត្រួតពិនិត្យយ៉ាងហ្មត់ចត់ពីអ្នកជំនាញការផងដែរ ។ យើងខ្ញុំនឹងខិតខំផ្តល់នូវជំនួយយ៉ាងល្អ ដោយយកចិត្តទុកដាក់ទៅលើផ្នែកវប្បធម៌ និងភាសាគ្រប់ជនជាតិសាសន៍ ។

អាស្រ័យទៅលើបុគ្គលិកដែលយើងខ្ញុំមាន ជាធម្មតាយើងខ្ញុំមានបុគ្គលិកចេះនិយាយភាសា ជាច្រើន ដូចជាភាសា ៖

- ចិន (កន្លាំង, តៃវ៉ាន់, និងកូកង់)
- ឥណ្ឌូនេស៊ី
- ជប៉ុន
- ខ្មែរ
- កូរ៉េ
- អេស្ប៉ាញ៉ុល
- ហ្វីលីពីន
- វៀតណាម


ប្រសិនបើលោកអ្នកត្រូវការអ្នកបកប្រែ សូមប្រាប់យើងខ្ញុំឲ្យបានដឹងជាមុន នៅពេលដែល លោកអ្នកទូរស័ព្ទមក ដើម្បីឲ្យយើងខ្ញុំរកបុគ្គលិកដែលចេះនិយាយភាសារបស់លោកអ្នក មកជួយលោកអ្នក ។



ការិយាល័យ PACS គឺបើកទ្វារពីម៉ោង ៩:០០ ព្រឹក ដល់ម៉ោង ៦:០០ ល្ងាច ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ ។ ម៉ោងក្រៅពីនេះ អាចមានតាម រយៈការណាត់ជួប ។

ការិយាល័យធំ-Westchester/LAX

8616 La Tijera Blvd., Ste. 200
Los Angeles, CA 90045
លេខទូរស័ព្ទ: (310) 337-1550
លេខទូរសារ: (310) 337-2805



ការិយាល័យនៅទីក្រុងឡងប៊ិច

3530 Atlantic Ave., Ste. 210
Long Beach, CA 90807
លេខទូរស័ព្ទ: (562) 424-1886
លេខទូរសារ: (562) 424-2296

ការិយាល័យនៅ San Fernando Valley

6851 Lennox Ave., Ste. 400
Van Nuys, CA 91405
លេខទូរស័ព្ទ: (818) 989-9214
លេខទូរសារ: (818) 989-9217

វិបសាយ (Website): www.pacsla.org
អ៊ីម៉ែល: info@pacsla.org

តម្លៃបច្ចុប្បន្ន: មានចុះថ្លៃជូនទៅតាមប្រាក់ចំណូល យើងខ្ញុំក៏ទទួលយក Medi-Cal HMO និង PPO ដែលមានការអនុញ្ញាតជាមុន ។

យើងខ្ញុំសូមថ្លែងអំណរគុណដល់ The Capital Group Companies ដែលបានផ្តល់ថវិកាសម្រាប់ការបកប្រែ និងការបោះពុម្ពខ្លះៗនេះ។



បានជួយធ្វើឲ្យជីវិតគ្រប់ជនជាតិសាសន៍ រស់ដោយមានន័យ ឯកភាព និងពេញទៅ ដោយការរីកចម្រើន តាំងពីឆ្នាំ ១៩៨១ ។

រូបសញ្ញារបស់យើងខ្ញុំ គឺជារូប «មនុស្ស» ដែលតំណាងអ្នកគាំទ្រជាច្រើន ដែលជួយធ្វើឲ្យទីស្នាក់ការយើងខ្ញុំអាចបង្កើតលទ្ធភាពនានា PACS ។

កម្មវិធី និងជំនួយផ្សេងៗ

ការផ្តល់ឱកាសតាមវិធីចិត្តសាស្ត្រ

យើងខ្ញុំមានការផ្តល់ឱកាសតាមវិធីចិត្តសាស្ត្រសម្រាប់បុគ្គលម្នាក់ៗ, ប្តីប្រពន្ធ, ក្រុមគ្រួសារ និងជាក្រុមគឺដើម្បីជួយដល់អ្នកដែលទទួលបានជំនួយពីយើងខ្ញុំនៅក្នុងផ្នែក៖

- ដោះស្រាយបញ្ហាផ្លូវចិត្តផ្សេងៗ ដូចជា ការពិបាកចិត្ត, ការជុំញប់បញ្ហាអារម្មណ៍ ។ ល ។
- ផ្តល់យោបល់ខាងជំងឺសតិអារម្មណ៍ និងការគាំទ្រខាងឱសថ សម្រាប់អ្នកដែលបន្តការព្យាបាល
- បញ្ហាគ្មានទាក់ទងនឹងសាលារៀន ដូចជាឥរិយាបថដែលធ្ងន់ធ្ងរខាងដល់ថ្នាក់រៀន ពុំអាចផ្ទៀងផ្ទាត់ (ADHD) ។ ល ។
- បញ្ហាដែលកើតមានឡើងព្រមគ្នាដោយសារគ្រឿងញៀន និង ផ្លូវចិត្តគ្មាន
- ជួយឲ្យផ្លូវចិត្តបានប្រសើរឡើងពីការបាក់ស្បែក ទុក្ខសោក និងបញ្ហាដែលបណ្តាលមកពីការបាត់បង់ជីវិតអ្នកដែលជាទីស្រឡាញ់
- របៀបសម្រួលកំហឹង
- ធ្វើឲ្យទំនាក់ទំនងរវាងបុគ្គលមានភាពប្រសើរឡើង
- លុបបំបាត់ការទាស់ទែងគ្នានៅក្នុងសមាជិកគ្រួសារ ដែលកើតមានឡើងដោយសារ វប្បធម៌ និង វ័យជំនាន់ខុសគ្នា
- របៀបដោះស្រាយទំនាស់
- ឲ្យចេះសម្រួលទៅតាមភាពតានតឹងក្នុងចិត្ត ដែលបណ្តាលមកពីការលែងលះប្តីប្រពន្ធ, ការបាត់បង់ការងារ, ការផ្លាស់ប្តូរទីកន្លែងថ្មី ។ ល ។



ការជួយទូទៅ

ទីស្នាក់ការយើងខ្ញុំមានកម្មវិធីជួយលោកអ្នកបាត់បង់កិច្ចការទូទៅ ដូចជាទាក់ទងទៅទីកន្លែង ដែលលោកអ្នកត្រូវការ និងជួយសុំជំនួយ ដូចជា ៖

- ប្រាក់ពិការ (SSI) -ជួយដាក់ពាក្យសុំ និងតវ៉ា ។
- សាលារៀន -ជួយម្ចាស់ឪពុកដែលមិនចេះកាសា ទាក់ទងទៅសាលារៀនអំពីការរៀនសូត្ររបស់កូន ។
- មន្ទីរពេទ្យជំនួយផ្សេងៗ -ជួយណែនាំឲ្យស្គាល់ និង ផ្តល់ព័ត៌មានអំពីមន្ទីរពេទ្យដែលយកថ្លៃថោក ។

PACS

- ការចុះឈ្មោះក្នុងកម្មវិធីធានារ៉ាប់រងសុខភាព ដូចជា Healthy Families និង Healthy Kids ។
- វិជ្ជាជីវៈ -ជួយក្នុងការរៀបចំខ្លួនដើម្បីស្វែងរកការងារ ។
- ទាក់ទងជាមួយក្រសួងអន្តោប្រវេសន៍ និងកន្លែងជួយអំពីច្បាប់ ។
- ជួយបកប្រែសម្រាប់អ្នកដែលមិនចេះកាសាអង់គ្លេស ។

ជំនួយក្រៅម៉ោងធ្វើការសម្រាប់អ្នកដែលមានវិបត្តិ

ក្រៅម៉ោងធ្វើការ យើងខ្ញុំមានអ្នកជំនាញការម្នាក់ៗជួយអតិថិជនរបស់ PACS ដែលមានវិបត្តិ តាមរយៈទូរស័ព្ទ ។ នៅក្នុងសភាពបែបនេះ យើងមិនអាចជួយ ដោយទៅជួបផ្ទាល់ និងទីកន្លែងបានទេ ។

ខ្ញុំពិតជាចូលចិត្ត PACS ពីព្រោះបានជួយខ្ញុំឲ្យជឿសង្ឃឹមពីផ្លូវខុស ហើយបានជួយខ្ញុំក្នុងការរៀនសូត្រផងដែរ ។ អ្នកធ្វើការនៅកន្លែងនេះ ជាមនុស្សល្អណាស់ ។

— កុមារសិស្សសាលាបឋមសិក្សា

កម្មវិធីជួយក្មេងៗឲ្យមានទំនាក់ទំនងល្អ (YES)

តាមរយៈនៃការជួយផ្សេងៗ ដែលឥតគិតថ្លៃចំពោះកុមារទាំងឡាយ ពីអាយុ ៥ ឆ្នាំទៅដល់ ១៨ ឆ្នាំ ដែលមិនបានទទួលជំនួយដោយត្រឹមត្រូវ មានបញ្ហាក្នុងការរៀនសូត្រ ហើយចូលរួម ជាមួយក្រុមអ្នកលេង គឺត្រូវបានជួយជំរុញលើកទឹកចិត្តឲ្យបន្តការសិក្សាតទៅទៀត ។

លទ្ធផលនេះ គឺបានទទួលមកពីសកម្មភាពផ្សេងៗ ដូចជា កម្មវិធីសិក្សាកីឡា សិល្បៈ និងសិប្បកម្មផ្សេងៗ ។ មានកម្មវិធីជាក្រុម ដែលជួយបង្រៀនឲ្យចេះរាប់អានមិត្ត, ចេះវិធីទាក់ទងអ្នកដទៃ, ចេះរបៀបដោះស្រាយទំនាស់ និងចេះសម្រួលនូវភាពហិង្សា ។ បន្ថែមពីនេះទៀត មានកម្មវិធីជួយកិច្ចការសាលាដែលគ្រូដាក់មកឲ្យធ្វើនៅផ្ទះ ដើម្បីជួយកុមារទាំងឡាយឲ្យបានពិន្ទុប្រសើរឡើង ផ្នែកអក្សរសាស្ត្រ និងគណិតសាស្ត្រ ។ ជំនាញខាងការរស់នៅ គឺបានកើតឡើងតាមរយៈបទពិសោធន៍ថ្មីៗ និងការណែនាំពីអ្នកដែលយើងទាក់ទងជាមួយ ។ សិស្សទាំងឡាយរៀនរបៀបធ្វើខ្លួនឯងឲ្យបានសម្រេចនូវជ័យជំនះ ដោយចេះបង្កើតគោលដៅខ្លួនឯងជាលំដាប់លំដោយ ។ កម្មវិធី Y.E.S. ដឹងនូវការដោះដាយរបស់សិស្សទាំងអស់ ដោយសារលទ្ធផលដូចជាការទៅសាលារៀនទៀងទាត់ ការកាត់បន្ថយនូវឥរិយាបថដែលប្រឆាំងនឹងសង្គម និងការមិនប្រើគ្រឿងញៀន ។ មិនតែប៉ុណ្ណោះ សិស្សទាំងអស់ត្រូវបានជួយជំរុញទឹកចិត្តឲ្យចេះគិតអំពីការដាក់ពាក្យសុំទៅរៀននៅសហវិទ្យាល័យ ដើម្បីមានឱកាសសិក្សានូវវិជ្ជាជីវៈផ្សេងៗ ។ កម្មវិធី Y.E.S. នេះមាននៅទីស្នាក់ការយើងខ្ញុំនៅក្នុងទីក្រុងឡងប៊ិចមួយ ហើយមួយទៀតនៅផ្ទះរដ្ឋ Pueblo Del Rio Housing នៅក្នុងទីក្រុងឡងប៊ិចអែនដឺលេស ភាគខាងត្បូងកណ្តាល ។

សេវាកម្មផ្តល់ឱកាសដល់ជនជាតិអាស៊ី ប៉ាស៊ីហ្វិក

"ក្រោយពីខ្ញុំបានចូលរួមជាមួយទីស្នាក់ការ PACS មក ខ្ញុំបានជួបមិត្តថ្មីៗ ហើយក៏បានទទួលពិន្ទុល្អពីសាលារៀនផងដែរ ។ ទីស្នាក់ការ PACS ជាកន្លែងមួយយ៉ាងល្អ ដែលអាចជួយលោកអ្នកដោះស្រាយបញ្ហា ។ ហើយឥឡូវនេះ ខ្ញុំកំពុងចូលរួមក្រុមកីឡារត់ប្រណាំង ។ ខ្ញុំបានចូលប្រកួតរត់ Los Angeles Marathon ហើយខ្ញុំបានរត់ដល់ទីដៅដោយជោគជ័យ ។ ខ្ញុំមាន ការរីករាយចំពោះខ្លួនខ្ញុំណាស់ ព្រោះខ្ញុំបានទទួលមេរ័យក្នុងការប្រណាំងនេះ ។"

— និស្សិតវិទ្យាល័យ

ព័ត៌មាន ការណែនាំនូវជំនួយ និងការគាំទ្រ

PACS គឺជាកន្លែងមួយដែលពេញទៅដោយព័ត៌មាន ហើយអាចណែនាំលោកអ្នកទៅ ទីកន្លែងដទៃទៀត ដែលអាចផ្តល់ជំនួយ ទៅតាមសេចក្តីត្រូវការរបស់លោកអ្នក ។ យើងខ្ញុំស្មោះថា នឹងជួយគាំទ្រគាំទ្រឲ្យជនជាតិភាគតិចគ្រប់សាសន៍ មិនតែប៉ុណ្ណោះ យើងខ្ញុំក៏មានតួនាទីធ្វើជាអ្នកដឹកនាំក្នុងការជួយគាំទ្រ, តវ៉ា ដល់ជនជាតិអាស៊ីទាំងអស់ ។



គោលបំណង

ទីស្នាក់ការយើងខ្ញុំ ជួយឲ្យជីវិតរបស់កុមារ និងក្រុមគ្រួសារជាច្រើន មានការរីកចម្រើន តាមរយៈការផ្តល់ឱកាស តាមវិធីចិត្តសាស្ត្រ ដោយយកចិត្តទុកដាក់ ។ យើងខ្ញុំផ្តល់ជំនួយទាំងឡាយ ដោយយកចិត្តទុកដាក់ជាទីបំផុត ទៅលើផ្នែកវប្បធម៌ និងភាសា ជាមួយនឹងជំនាញការខាងជនអន្តោប្រវេសន៍ ដែលមកពីអាស៊ី និង កោះប៉ាស៊ីហ្វិក ។

ជាច្រើនឆ្នាំមកហើយ អង្គការ PACS បានទទួលការឧបត្ថម្ភ និងគាំទ្រពី ៖

- Allstate Foundation
- American Honda
- Asian Pacific Community Fund*
- California Community Foundation
- California Consumer Protection Foundation
- The California Endowment
- The Capital Group Companies
- Chapman & Associates Foundation
- City of Los Angeles
- Community Development Department
- Dwight Stuart Youth Foundation
- Entertainment Industry Foundation
- The Gas Company
- Josephine S. Gumbiner Foundation
- Richard Heath & Associates
- Jinwoo Communications Group
- Kaiser Permanente Foundation
- Kaiser Permanente —
- Community Relations Program
- Supervisor Don Knabe, 4th District
- LA Care Health Plan
- Los Angeles County Department of Mental Health
- Los Angeles County Department of Children and Family Services
- Los Angeles County Department of Probation
- Los Angeles County Department of Public Social Services
- Los Angeles Times Family Fund
- Metropolitan Transit Authority
- Mervyn's Child Spree Program
- Northrop Grumman Corp.
- Public Relations Society of America, Los Angeles Area Chapter
- Raytheon Asian Pacific Association
- Raytheon Company
- Santa Anita Park
- Sidney Stern Memorial Trust
- Paul Shishima
- Southern California Edison
- Sonnenschein Nath & Rosenthal LLP
- Torrance Jaycees
- United Way of Greater Los Angeles
- Verizon Wireless HopeLine Program
- Washington Mutual Bank
- Weingart Foundation
- Wells Fargo Foundation
- Westchester Rotary

អង្គការ PACS គឺជាភ្នាក់ងាររបស់ APCF



អង្គការប្រាំឆ្នាំ ១៩៩៦-៩៧ នៃ United Way of Greater Los Angeles